



អត្ថប្រយោជន៍បន្ថែម គ្រូបមេឌីផ្លាស



I លក្ខណៈនៃផលិតផល

អាយុសមាជិកដែលត្រូវបានធានា	3 - 64ឆ្នាំ
រយៈពេលធានារ៉ាប់រង	1ឆ្នាំ

I អត្ថប្រយោជន៍ធានារ៉ាប់រង



ថ្លៃព្យាបាលសម្រាកនៅមន្ទីរពេទ្យ
ដោយសារគ្រោះថ្នាក់ជាយថាហេតុ



ថ្លៃព្យាបាលពិគ្រោះជំងឺក្រៅ
ដោយសារគ្រោះថ្នាក់ជាយថាហេតុ



ការរ៉ាប់រងការចំណាយផ្នែក
វេជ្ជសាស្ត្របន្ថែម



តម្លៃសេវាវេជ្ជបណ្ឌិតិលានសង្គ្រោះបន្ទាន់
ដោយសារគ្រោះថ្នាក់ជាយថាហេតុ

តារាងអត្ថប្រយោជន៍

លេខ រៀង	អត្ថប្រយោជន៍	កម្រិតចំនួនទឹកប្រាក់ អត្ថប្រយោជន៍
1	ថ្លៃព្យាបាលសម្រាកនៅមន្ទីរពេទ្យដោយសារគ្រោះថ្នាក់ជាយថាហេតុ៖ ១. តម្លៃសេវាបន្ទប់ គ្រែ និងអាហារ សម្រាប់ការសម្រាកព្យាបាលប្រចាំថ្ងៃនៅបន្ទប់ធម្មតា ២. តម្លៃសេវាបន្ទប់គ្រែនិងអាហារ សម្រាប់ការសម្រាកព្យាបាលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ៣. តម្លៃសេវាទូទៅរបស់មន្ទីរពេទ្យ / ការចំណាយផ្សេងៗទៀត ៤. អត្ថប្រយោជន៍សម្រាប់ការរក្សាកាត់ ៥. តម្លៃសេវាពិនិត្យដោយគ្រូពេទ្យនៅពេលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ៦. អត្ថប្រយោជន៍ក្រោយពេលចេញមន្ទីរពេទ្យ	
2	ថ្លៃព្យាបាលពិគ្រោះជំងឺក្រៅដោយសារគ្រោះថ្នាក់ជាយថាហេតុ៖ ១. ថ្លៃសេវាពិគ្រោះជាមួយគ្រូពេទ្យ /គ្រូពេទ្យឯកទេស ២. ឱសថតាមវេជ្ជបញ្ជា និងការស្លៀកពាក់ និង ៣. នីតិវិធីធ្វើរោគវិនិច្ឆ័យតាមវេជ្ជបញ្ជា៖ កាំរស្មីអ៊ិច (X-ray) រាស់ចង្វាក់ចរន្តអគ្គិសនីបេះដូង (ECG) ការធ្វើតេស្តមេតាប៉ូលីសមូលដ្ឋាន ការពិនិត្យ និងធ្វើតេស្តមន្ទីរពិសោធន៍ ថតអេកូ ការឆ្លុះ (សុដ) ស៊ីធីស្កេន (CT Scan) និង អ៊ីមអរអាយ (MRI)។	រហូតដល់ ១០%នៃទឹកប្រាក់ត្រូវបានធានារបស់ធនាគារមូលដ្ឋាន ឬ\$2,500 ដោយយកចំនួនណាមួយតិចជាងគេ
3	ការរ៉ាប់រងការចំណាយផ្នែកវេជ្ជសាស្ត្របន្ថែម៖ ១. អត្ថប្រយោជន៍ចំពោះការខូចខាតបង្គោលដោយគ្រោះថ្នាក់ជាយថាហេតុចំពោះធ្មេញធម្មជាតិ ២. ជំងឺគ្រុនឈាម ឬជំងឺគ្រុនចាញ់ ៣. ការពុលចំណីអាហារ ៤. ពស់ ឬ សត្វល្អិត ឬ សត្វខាំ ៥. ការរងរបួសបង្គោលដោយការលេងកីឡា	
4	តម្លៃសេវាថយទុក្ខវិលាសសង្គ្រោះបន្ទាន់ដោយសារគ្រោះថ្នាក់ជាយថាហេតុ	\$300

ចំណាំ៖ ខ្លឹមសារក្នុងខិត្តប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិតនៃការធានារ៉ាប់រង រួមមានអត្ថប្រយោជន៍ធានារ៉ាប់រង ករណីមិនធានា និងលក្ខខណ្ឌនៃការបញ្ចប់កិច្ចសន្យា សូមអានខ និងលក្ខខណ្ឌធានារ៉ាប់រង។

I ករណីមិនធានា

ក្រុមហ៊ុនមិនផ្តល់សំណងលើការព្យាបាលទាំងឡាយណាដែលកើតឡើងដោយផ្ទាល់ ឬ ដោយប្រយោលមកពីព្រឹត្តិការណ៍ណាមួយដូចខាងក្រោម៖

១. គ្រោះថ្នាក់រូបរាងកាយ ឬរូបរាងភាព បង្កដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងកំឡុងពេលបើកបរទៅចក្រយានយន្ត (អ្នកបើកបរ ឬអ្នកដំណើរ) ដោយមិនពាក់មួកសុវត្ថិភាព រៀបរយនៃតម្លៃបញ្ជាក់ជាក់លាក់នៅក្នុងអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម ឬ បុព្វលាភធានារ៉ាប់រងបន្ថែមត្រូវបានបង់។
២. ទទួលសេវាព្យាបាលដោយវិធីព្យាបាលក្រៅប្រព័ន្ធផ្សេងទៀតក្រៅពី គ្រូពេទ្យព្យាបាលដោយចលនាដែលមានអាជ្ញាប័ណ្ណ (Chiropractors) គ្រូពេទ្យព្យាបាលជំងឺទាក់ទងនឹងប្រព័ន្ធសាច់ដុំនិងឆ្អឹងដែលមានអាជ្ញាប័ណ្ណ (Osteopaths) គ្រូពេទ្យព្យាបាលអូមេអូផាសដែលមានអាជ្ញាប័ណ្ណ (Homeopaths) គ្រូពេទ្យព្យាបាលដោយប្រើមូលវិទ្យាសាស្ត្រដែលមានអាជ្ញាប័ណ្ណ (Acupuncturists)។
៣. ការទាមទារសំណងណាមួយក្នុងកំឡុងពេលធ្វើដំណើរដែលធ្វើធុរកិច្ចដំបូងនៃរដ្ឋសាស្ត្រ។
៤. ស្ថានភាពរដ្ឋសាស្ត្រ ឬលក្ខខណ្ឌរូបរាងកាយ ដែលកើតមានឡើងដោយសារជំងឺគ្រុនឈាម ឬគ្រុនចាញ់ ក្នុងរយៈពេលរង់ចាំ លើកលែងករណីមានរបួសបង្កដោយគ្រោះថ្នាក់ជាយថាហេតុ។ ករណីនេះនឹងមិនត្រូវបានអនុវត្តឡើយ បន្ទាប់ពីការធានារ៉ាប់រងបានរយៈពេលស៊ីសពីមួយឆ្នាំ។
៥. ការហោះហើរ ឬសកម្មភាពលើអាកាសនាវា លើកលែងតែក្នុងករណីគឺជាអ្នកដំណើរក្នុងយន្តហោះ ឬមធ្យោបាយធ្វើដំណើរតាមផ្លូវអាកាសដោយប្រើថាមពល ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ (ពាក្យ “អ្នកដំណើរ” មិនរាប់បញ្ចូលសមាជិកនៃអាកាសយានិក ឬអ្នកបច្ចេកទេសធ្វើការនៅក្នុង ឬនៅលើយន្តហោះឡើយ)។
៦. ស្ថានភាពដែលមានពីមុនស្រាប់ ដែលបង្កដោយរបួស ឬជំងឺដែលសមាជិកត្រូវបានធានាបានទទួលការពិគ្រោះរដ្ឋសាស្ត្រ ការព្យាបាលផ្នែករដ្ឋសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ការថែទាំ ឬសេវាកម្ម ឬ ការទទួលទានថ្នាំតាមរដ្ឋបញ្ជាក្នុងកំឡុងពេល១២ (ដប់ពីរ) ខែ មុនកាលបរិច្ឆេទសុពលភាពនៃការធានារ៉ាប់រងរបស់សមាជិកដែលត្រូវបានធានារូបនោះ។ គ្មានអត្ថប្រយោជន៍ធានារ៉ាប់រងណានឹងត្រូវបានផ្តល់ជូនស្របតាមអត្ថប្រយោជន៍ធានារ៉ាប់រងបន្ថែម និងកិច្ចសន្យាបន្ថែម ចំពោះស្ថានភាពដែលមានពីមុនស្រាប់ឡើយ រៀបរយនៃសមាជិកត្រូវបានធានារូបនោះស្ថិតក្រោមការធានារ៉ាប់រងជាប់មករហូតក្រោមបណ្ណសន្យារ៉ាប់រង ឬ ការធានារ៉ាប់រងលើការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងរះកាត់ជាក្រុមនៃម្ចាស់បណ្ណសន្យារ៉ាប់រងជាក្រុមនេះ បានយ៉ាងហោចណាស់១២ (ដប់ពីរ) ខែ ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រងមុន។
៧. ការព្យាបាលជំងឺផ្លូវចិត្ត របួសបង្កឡើងដោយសារជំងឺរីកលចរិត ឬការធ្វើទណ្ឌកម្មខ្លួនឯង ឬអំពើអាក្រក់ ការសម្រាកព្យាបាលខ្លួនឯង ឬការថែទាំដោយខ្លួនឯង ការថែទាំរដ្ឋសាស្ត្រជាពិសេស ជំងឺឆ្លងដែលតម្រូវដោយច្បាប់ ឱ្យដាក់ខ្លួននៅដាច់តែឯង ឬច្បាប់ឡើយ ជំងឺតាមរោគ សំណងដែលនៅក្នុងការយល់ឃើញរបស់ក្រុមហ៊ុនធានារ៉ាប់រងថាបានកើតឡើងដោយផ្ទាល់ ឬដោយប្រយោលពីជំងឺអេដស៍ ឬជំងឺទាំងឡាយណាដែលទាក់ទងនឹងមេរោគហ៊ីវ។
៨. ការត្រួតពិនិត្យរាងកាយជាប្រចាំ ការញៀនថ្នាំ ឬការញៀនស្យា សេវាកម្មផ្សេងៗទាក់ទងនឹងការថែទាំនឹងព្យាបាលក្រុមមាត់លើកលែងតែការរះកាត់របួសធ្មេញដែលបង្កឡើងដោយសារគ្រោះថ្នាក់ជាយថាហេតុ។
៩. កាត់ការរះកាត់ស្ថាបនាឡើងវិញ ឬការរះកាត់សម្បត្តិ ការព្យាបាលសម្រស់ ឬការរះកាត់ដើម្បីបង្កើនសម្រស់ ការព្យាបាលភាពធាត់ ឬការសម្រកឬបង្កើនទំងន់ ឬការរះកាត់តាមចិត្តចង់ដោយមិនមែនការព្យាបាលផ្សេងៗ។

ករណីមិនធានាទាំងនេះ គឺជាចំណុចសំខាន់ខ្លះៗប៉ុណ្ណោះ។ សម្រាប់ករណីមិនធានាលម្អិតទាំងស្រុង សូមពិនិត្យមើល ខ និងលក្ខខណ្ឌធានារ៉ាប់រង។